

ឧទាហរណ៍អំពីដំណើរការរបស់ Manulife First

រស្មី ជាបុគ្គលិកក្រុមហ៊ុនម្នាក់ ដែលតែងតែបានការការពារផ្នែកហិរញ្ញវត្ថុដែលខ្លួនខំរកមកយ៉ាងលំបាក។ ប៉ុន្តែដោយសារតែរស្មី ពុំធ្លាប់មានធានារ៉ាប់រងពីមុន គាត់ចង់ចាប់ផ្តើមជាមួយនឹងគម្រោងការពារដែលមានតម្លៃសមរម្យ និង មានរយៈពេលខ្លី ។ រស្មីក៏បានស្គាល់ពីគម្រោង Manulife First ហើយគាត់សម្រេចចិត្តទទួលយកការការពាររកញប់ B។

ជាមួយគម្រោងនេះ រស្មីទទួលបាន៖



អត្ថប្រយោជន៍លើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍	មិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ	10 ដង នៃបុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ ឬ \$5,000
	បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ	20 ដង នៃបុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ ឬ \$10,000

ទទួលបានទឹកប្រាក់ត្រលប់មកវិញ \$400

- ចាប់ពីឆ្នាំទី 3 ឡើងទៅ រស្មីមិនតម្រូវឲ្យបង់បុព្វលាភធានារ៉ាប់រងរបស់គាត់ទៀតទេ ហើយគាត់នឹងនៅតែបន្តទទួលបានការការពាររហូតដល់ចុងបញ្ចប់នៃឆ្នាំទី 6
- ក្នុងករណីពុំមានការទាមទារសំណងក្នុងរយៈពេល 6 ឆ្នាំនោះទេ រស្មីនឹងទទួលបានទឹកប្រាក់ \$400 ទៅវិញនៅចុងបញ្ចប់នៃឆ្នាំទី 6 នៃគម្រោងធានារ៉ាប់រង
- ក្នុងករណីដែល រស្មី ជួបគ្រោះអកុសលណាមួយដោយមិនបានព្រៀងទុក នោះគ្រួសាររបស់គាត់ ឬខ្លួនគាត់ផ្ទាល់ នឹងទទួលបាន \$5,000 (ក្នុងករណីមិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ) ឬ \$10,000 (ក្នុងករណីបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ)



ព័ត៌មានសេដ្ឋកិច្ចអំពីក្រុមហ៊ុន

ក្រុមហ៊ុន មេនូឡាយហ្វ ហ្វាយេននសល



ការិយាល័យស្នាក់ការកណ្តាល និងសាខា



📍 អគារជីខេសេនត្រល លេខ១២ ជាន់ទី១៤ ផ្លូវលេខ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

📞 1800 211 211 🌐 manulife.com.kh 📘 Manulife Cambodia (ទូរស័ព្ទឥតគិតថ្លៃ)



Manulife First

ជំហានដំបូងទៅកាន់សេរីភាពហិរញ្ញវត្ថុ



📍 អគារជីខេសេនត្រល លេខ១៥៩ ជាន់ទី១៤ ផ្លូវលេខ២៨៩ សង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

📞 1800 211 211 🌐 manulife.com.kh 📘 Manulife Cambodia (ទូរស័ព្ទឥតគិតថ្លៃ)



តើ Manulife First ជាអ្វី?

Manulife First គឺជាគម្រោងធានារ៉ាប់រង អាយុជីវិតរយៈពេលខ្លីដែលផ្តល់ការការពារផ្នែក ហិរញ្ញវត្ថុសម្រាប់លោកអ្នក និងក្រុមគ្រួសារ រហូតដល់ 6 ឆ្នាំ តាមរយៈការបង់បុព្វលាភ ធានារ៉ាប់រងត្រឹមតែ 2 ឆ្នាំប៉ុណ្ណោះ។ លោកអ្នក នឹងទទួលបានទឹកប្រាក់ត្រលប់មកវិញនៅចុង គ្រានៃគម្រោងធានារ៉ាប់រង។

អត្ថប្រយោជន៍សំខាន់ៗ



បង់ 2 ឆ្នាំ
ការពារ 6 ឆ្នាំ



ផ្តល់ការការពារខ្ពស់
ជាមួយនឹងជម្រើស
ជីវិតម្សៅបែប



តម្លៃសមរម្យ
តិចជាង \$1/ថ្ងៃ



ទទួលបានទឹកប្រាក់
ត្រលប់មកវិញចាប់ពី
60% នៃបុព្វលាភ
ធានារ៉ាប់រងឆ្នាំទី1

អំពីផលិតផល

- រយៈពេលធានា ៖ 6 ឆ្នាំ
- រយៈពេលនៃការបង់បុព្វលាភធានារ៉ាប់រង ៖ 2 ឆ្នាំ
- របៀបបង់បុព្វលាភធានារ៉ាប់រង ៖ ប្រចាំឆមាស ឬ ប្រចាំឆ្នាំ
- អាយុស្មើសុំ ៖ ចាប់ពី 18 ឆ្នាំ
- ប្រភេទកញ្ចប់ធានារ៉ាប់រង ៖ មាន 5 កញ្ចប់សម្រាប់ជ្រើសរើស

អត្ថប្រយោជន៍	កញ្ចប់ A	កញ្ចប់ B	កញ្ចប់ C	កញ្ចប់ D	កញ្ចប់ E
អត្ថប្រយោជន៍លើមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ មិនបណ្តាល មកពីគ្រោះថ្នាក់ចៃដន្យ	10 ដងនៃបុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ				
អត្ថប្រយោជន៍លើមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ	20 ដងនៃបុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ				
អត្ថប្រយោជន៍ដល់កាលកំណត់ (% នៃបុព្វលាភធានារ៉ាប់រងឆ្នាំទី1)	60% (\$180)	80% (\$400)	100% (\$1,000)	120% (\$1,800)	140% (\$4,200 - \$10,500)
បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ	\$300	\$500	\$1,000	\$1,500	\$3,000 – \$7,500

ករណីមិនធានា

ក្រុមហ៊ុន នឹងបដិសេធសំណើទាមទារសំណង ប្រសិនបើអត្ថប្រយោជន៍ដែលត្រូវបានធានាណាមួយ បង្កឡើង ដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ពីមូលហេតុណាមួយដែលបានកំណត់ខាងក្រោម។ ក្នុងករណីការបដិសេធសំណើទាមទារសំណងនោះ បណ្តាលឱ្យកិច្ចសន្យាធានារ៉ាប់រងនេះត្រូវបញ្ចប់សុពលភាព នោះទំនួលខុសត្រូវរបស់ក្រុមហ៊ុនដែលមានក្រោមកិច្ចសន្យាធានារ៉ាប់រងនេះ ត្រូវកំណត់ត្រឹមការបង់ត្រលប់វិញនូវ បុព្វលាភធានារ៉ាប់រងសរុបដែលបានបង់រួច ដោយមិនបូកបញ្ចូលនឹងការប្រាក់ ដកចេញវិញនូវបំណុលណាមួយ (បើមាន) និងចំណាយណាមួយដែលកើតឡើងសម្រាប់ការវាយតម្លៃហានិភ័យ។

ករណីមិនធានាចំពោះអត្ថប្រយោជន៍លើមរណភាព មិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ

- (ក) ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ក្នុងរយៈពេល ពីរ (២) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទផ្តល់ជូនបណ្តុសនូវរ៉ាប់រង ឬ កាលបរិច្ឆេទផ្តល់សុពលភាពបណ្តុសនូវរ៉ាប់រងជាថ្មីឡើងវិញ ដោយយកកាលបរិច្ឆេទណាមួយចុងក្រោយ (ករណីមិនធានានេះ នឹងមិនត្រូវបានអនុវត្តឡើយបន្ទាប់ពីរយៈពេលពីរ (២) ឆ្នាំ ដែលបានលើកឡើងខាងលើ) ឬ
- (ខ) ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្តុសនូវរ៉ាប់រង ឬអ្នកត្រូវបាន ធានារ៉ាប់រង ឬ
- (គ) ជំងឺអេដស៍ (AIDS) ឬជំងឺ ឬផលវិបាកណាមួយដែលទាក់ទងនឹងវីរុសហ៊ីវ (HIV) ឬមេរោគអេដស៍ (AIDS)។

ករណីមិនធានាចំពោះអត្ថប្រយោជន៍លើពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ មិនបណ្តាលមកពី គ្រោះថ្នាក់ចៃដន្យ

- (ក) ការប៉ុនប៉ងធ្វើអត្តឃាត ការប៉ុនប៉ងធ្វើបាបខ្លួនឯង ឬបង្ករបួសលើខ្លួនឯងដោយចេតនា ទោះបីស្ថិតនៅក្នុង ស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
- (ខ) ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្តុសនូវរ៉ាប់រង ឬអ្នកត្រូវបាន ធានារ៉ាប់រង ឬ
- (គ) ការស្ម័គ្រចិត្តប្រើប្រាស់ សេព ឬស្រូប ឱសថ ឬគ្រឿងញៀនដែលគ្មានវេជ្ជបញ្ជា សារជាតិស្រវឹង ថ្នាំពុល ឧស្ម័ន ឬផ្សែងពុល ឬសារជាតិពុលផ្សេងៗ ឬ
- (ឃ) សង្គ្រាម ឬអំពើណាមួយដែលមានលក្ខណៈដូចគ្នានឹងសង្គ្រាម (បើទោះជាត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) ឬកុបកម្ម ឬការបះបោរ ឬចលាចលសង្គម ឬក្នុងកម្ម ឬសកម្មភាពភេរវកម្ម បើទោះបីជាអ្នកត្រូវបានធានារ៉ាប់រង បានចូលរួម ឬមិនចូលរួមក្នុងអំពើទាំងនោះក្តី ឬ
- (ង) ជំងឺអេដស៍ (AIDS) ឬជំងឺ ឬផលវិបាកណាមួយដែលទាក់ទងនឹងវីរុសហ៊ីវ (HIV) ឬមេរោគអេដស៍ (AIDS)។

ករណីមិនធានាចំពោះអត្ថប្រយោជន៍លើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ

- (ក) ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
- (ខ) ការប្រល័យនឹងគ្រោះថ្នាក់ដោយចេតនា ឬការប៉ុនប៉ងធ្វើបាបខ្លួនឯង ឬបង្ករបួសលើខ្លួនឯងដោយចេតនា ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
- (គ) ការវាយប្រហារលើរាងកាយ ឬយាតកម្ម ឬ
- (ឃ) ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្តុសនូវរ៉ាប់រង ឬអ្នកត្រូវបាន ធានារ៉ាប់រង ឬ
- (ង) ការស្ម័គ្រចិត្តប្រើប្រាស់ សេព ឬស្រូប ឱសថ ឬគ្រឿងញៀនដែលគ្មានវេជ្ជបញ្ជា សារជាតិស្រវឹង ថ្នាំពុល ឧស្ម័ន ឬផ្សែងពុល ឬសារជាតិពុលផ្សេងៗ ឬ
- (ច) សង្គ្រាម ឬអំពើណាមួយដែលមានលក្ខណៈដូចគ្នានឹងសង្គ្រាម (បើទោះជាត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) ឬកុបកម្ម ឬការបះបោរ ឬចលាចលសង្គម ឬក្នុងកម្ម ឬសកម្មភាពភេរវកម្ម បើទោះបីជាអ្នកត្រូវបានធានារ៉ាប់រង បានចូលរួម ឬមិនចូលរួមក្នុងអំពើទាំងនោះក្តី ឬ
- (ឆ) ការតទល់ប្រឆាំងនឹងការចាប់ខ្លួនពីមន្ត្រី អ្នកអនុវត្តច្បាប់ ឬការប្រព្រឹត្តបទល្មើសពីការទទួលទានជាតិស្រវឹង និង/ឬ ការបើកបរល្មើសល្បឿនកំណត់ ដូចដែលបានបញ្ញត្តិដោយច្បាប់ចរាចរណ៍ជាធរមានខណៈដែលមាន គ្រោះថ្នាក់នោះ ឬ
- (ជ) ភាពចុះខ្សោយនៃរាងកាយ ឬផ្លូវចិត្ត ឬរោគ ឬជំងឺប្រភេទណាមួយ ឬជំងឺបង្កដោយការឆ្លងមេរោគណាមួយ ឬក្រៅពីការឆ្លងមេរោគដែលបង្កឡើងពីការរងរបួសដោយសារគ្រោះថ្នាក់ចៃដន្យ ឬ
- (ឈ) ការធ្វើដំណើរ ឬការហោះហើរ ក្នុងយានយន្ត ឬដោយមធ្យោបាយផ្លូវអាកាសណាមួយ លើកលែងតែជា អ្នកដំណើរធម្មតាលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែលមានប្រតិបត្តិការជាទៀងទាត់ ឬ
- (ញ) ការចូលរួម ឬចូលរួមចំណែកក្នុងការបើកបរ ឬជិះក្នុងការប្រណាំងប្រភេទណាមួយ ឬសកម្មភាពមុជក្រោមទឹក ឬធ្វើសកម្មភាពណាដែលមានហានិភ័យខ្ពស់ ដូចជាការឡើងភ្នំ (mountaineering) ឬការចូលក្នុងរូងភ្នំ (potholing) ឬការជិះឆ័ត្រយោង (parachuting) ឬការលោតពី ទីខ្ពស់ (bungee jumping) ។